

អាហារ + អ្វីដែលអាចធ្វើដីកំប៉ុសបាន

ហាមចោលអាហារនៅក្នុងធុងសំរាម ឬធុងសម្រាប់កែច្នៃឡើងវិញ
ដាក់របស់ទាំងនេះនៅក្នុងរទេះសំណល់អាហារ និងកាកសំណល់ធ្លាស្មៅរបស់អ្នក

សំណល់អាហារ



ផ្លែឈើ



បន្លែ



តម្រង និងកាកកាហ្វេ



ថង់តែ



សំបក និងឆ្អឹង



ជាស្កា និងអង្ករ



សំបកស៊ុត សំបកគ្រាប់ឈើ



នំប៉័ង និងធញ្ញជាតិ



សាច់ ត្រី និងផលិតផលធ្វើពីទឹកដោះគោ

ក្រដាសខ្ទប់អាហារ



កន្សែង ថង់ក្រដាស និងកន្សែងជូតដៃ



ប្រអប់កីហ្សាធ្វើដែលប្រឡាក់ ប្រេងឬខ្លាញ់



ក្រដាសខ្ទប់អាហារដែលមិនមានស្រោបស្រទាប់ការពារ



កម្ទេចក្រដាស (លាយខ្យល់នឹងកាកសំណល់ធ្លាស្មៅ)



ថង់ដែលអាចធ្វើដីកំប៉ុសបាន

កាកសំណល់ធ្លាស្មៅ និងរុក្ខជាតិ



ផ្កា និងរុក្ខជាតិដាំក្នុងផ្ទះ



ស្លឹកឈើ មែកឈើ និងស្មៅដែលកាត់ចោល

គ្មានប្លាស្ទិក។ គ្មានថង់ប្លាស្ទិក។
គ្មានលោហៈ។ គ្មានកញ្ចក់។
គ្មានលាមកសត្វ។

ហេតុអ្វីប្រមូលសំណល់អាហារ?

កាត់បន្ថយកាកសំណល់៖ មួយភាគបីនៃសំរាមតាមលំនៅដ្ឋាននៃក្រុង Seattle គឺជាសំណល់អាហារ។ ជំនួសឲ្យការបញ្ជូនសំណល់នេះទៅកន្លែងចាក់សំរាម ប្រែក្លាយទៅជាដីកំប៉ុស ដើម្បីធ្វើឲ្យដីប្រសើរឡើងនៅតាមឧស្សាហកម្ម និងសួនច្បារក្នុងតំបន់។

បរិស្ថាន៖ ក្នុងកន្លែងចាក់សំរាម សំណល់អាហារបង្កើតឧស្ម័នមេតាន— ឧស្ម័នផ្ទះកញ្ចក់ដែលប៉ះពាល់បរិស្ថានខ្លាំងជាងឧស្ម័នកាបូនិក (CO2) ដល់ទៅ 22 ដង។ ដាក់សំណល់អាហារក្នុងរទេះ និងជួយការពារបរិយាកាសផែនដី។

ការចំណាយ៖ ជៀសវាងការចំណាយខ្ពស់លើការជួសជុល និងការស្ទះបំពង់បង្ហូរទឹក។ ដាក់សំណល់អាហារក្នុងរទេះសំណល់អាហាររបស់អ្នក ជំនួសឲ្យការចោលក្នុងធុងសំរាមរបស់អ្នក។ ការនេះជួយសន្សំទឹក និងថាមពលផងដែរ!

ការតម្រូវរបស់ច្បាប់៖ តាមច្បាប់របស់ទីក្រុង សំណល់អាហារត្រូវបានហាមចោលក្នុងធុងសំរាម។ រទេះសំណល់អាហារ និងកាកសំណល់ធ្លាស្មៅ ត្រូវតែមានជួសជុលអ្នករស់នៅ ដើម្បីប្រើប្រាស់។

សំណួរថាគឺ
អ្វីខ្លះដែលអាចដាក់ទៅក្នុងរទេះនោះ?
សូមហៅទូរសព្ទទៅ Garden Hotline
(206) 633-0224
ឬទៅកាន់គេហទំព័រ
www.seattle.gov/util/foodwaste



គន្លឹះខ្លីៗអំពីផ្ទះបាយ នៅផ្នែកម្ខាងទៀត ▶



គន្លឹះខ្លះៗអំពីការទុកដាក់របស់របរ

ហេតុអ្វីសំណល់ជារៀងរាល់ថ្ងៃ?

គ្រប់តំបន់លំនៅដ្ឋានក្នុងក្រុង Seattle មានសេវាដោះស្រាយសំណល់អាហារ និងកាកសំណល់ផ្លាស្ទិក។ រទេះសំណល់អាហារនិងផ្លាស្ទិក ត្រូវបានចាក់យកអស់ជារៀងរាល់សប្តាហ៍។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីធ្វើឲ្យការប្រមូលយកសំណល់អាហារពីផ្ទះបាយរបស់អ្នកមានលក្ខណៈងាយស្រួល៖

ដាក់វាក្នុងថង់

ប្រើថង់ក្រដាសពណ៌ក្រហមធម្មតា ឬថង់ដែលអាចធ្វើកំប៉ុសបានដែលត្រូវបានអនុម័តឲ្យប្រើ ដើម្បីដាក់សំណល់អាហារ។ បោះថង់ដែលពេញទៅក្នុងរទេះសំណល់អាហារនិងកាកសំណល់ផ្លាស្ទិករបស់អ្នក។ ចូលទៅកាន់គេហទំព័រ www.seattle.gov/util/foodwaste ដើម្បីរកមើលបញ្ជីប្រភេទថង់ដែលអាចធ្វើកំប៉ុសបានដែលត្រូវបានអនុម័តឲ្យប្រើ។ ក៏មានផងដែរនៅតាមហាងជាច្រើនក្នុងតំបន់។



ទុកដាក់វា

ប្រើសម្ភារៈផ្ទុកដែលមានគម្របចិញ្ចឹមជីវិត ដើម្បីទុកដាក់សំណល់អាហារ។ ចាក់អ្វីៗនៅក្នុងនោះទៅក្នុងរទេះសំណល់អាហារនិងកាកសំណល់ផ្លាស្ទិក បន្ទាប់មកលាងសំអាត និងប្រើសម្ភារៈផ្ទុកឡើងវិញ។

ប្រើក្រដាសកាសែត

រុំសំណល់អាហារនិងក្រដាសកាសែត ហើយទម្លាក់វាទាំងអស់ទៅក្នុងរទេះ។



ដាក់វាកន្លែងត្រជាក់

រុំ ឬដាក់សំណល់អាហារក្នុងថង់។ បន្ទាប់មកដាក់ពួកវាក្នុងទូរទឹកកក ឬទូរក្តៅសេរហ្វតដល់ពេលដែលអ្នកយកពួកវាទៅដាក់រទេះ។

គ្របវា

នៅក្នុងរទេះ គ្របសំណល់អាហារនិងក្រដាសខ្ទប់អាហារ កម្ទេចក្រដាស សន្លឹកក្រដាសកាសែត ឬកាកសំណល់ផ្លាស្ទិក ដើម្បីកាត់បន្ថយក្លិនមិនល្អ និងសត្វចង្រៃ។



ថង់ប្លាស្ទិក ត្រូវបានហាមឃាត់ នៅក្នុងរទេះ—ពួកវាបំផ្លាញដល់ការធ្វើកំប៉ុស។

For interpretation services, please call 206-684-3000.
如需要口譯服務, 請撥電話號碼 206-684-3000.
통역 서비스를 원하시면 206-684-3000 으로 전화하세요.
Wixii turjubaan afka ah ku saabsan, Fadlan la soo xariir taleefoonka: 206-684-3000.
Para servicios de interpretación por favor llame al 206-684-3000.
Para sa serbisyo ng tagapagpaliwanag, tumawag sa 206-684-3000.
Về dịch vụ phiên dịch xin gọi 206-684-3000.

ថង់ទ្រាប់ដែលធ្វើពីបន្លែដែលអាចធ្វើដីកំប៉ុសបាន និងដែលត្រូវបានអនុម័តឲ្យប្រើ។

